

លិខិតតែងតាំងអណ្តាញតាមរយៈ (អ្នកតំណាង)

Proxy Letter



ធ្វើនៅ

Written at

ថ្ងៃទី..... ខែ..... ឆ្នាំ.....

Date Month Year

លេខអត្តសញ្ញាណវិនិយោគិនចេញដោយ គ.ម.ក^១.....

Investor ID number issued by SECC¹

រូបវន្តបុគ្គល / Individual

នីតិបុគ្គល / Institution

(១) ខ្ញុំ / យើងខ្ញុំ..... សញ្ជាតិ.....

(1) I / We Nationality

មានទីលំនៅផ្ទះលេខ..... ផ្លូវ..... ឃុំ/សង្កាត់..... ស្រុក/ក្រុង/ខណ្ឌ.....
Residing at no. Street Commune/Sangkat District/Town/Khan

ខេត្ត/រាជធានី..... ប្រទេស.....
Province/Capital Country

(២) គឺជាកាតហ៊ុនិករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ("វ.ទ.ស.ភ") នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦

(2) Being a shareholder of Phnom Penh Water Supply Authority ("PPWSA") on 11th April 2016

កាន់កាប់ភាគហ៊ុនធម្មតាសរុបចំនួន..... ភាគហ៊ុន
Holding the total number of ordinary share share(s)

(៣) តែងតាំង.....

(3) Hereby appoint

អាយុ..... ឆ្នាំ..... សញ្ជាតិ..... មានទីលំនៅផ្ទះលេខ.....
age Year Nationality Residing at no.

ផ្លូវ..... ឃុំ/សង្កាត់..... ស្រុក/ក្រុង/ខណ្ឌ.....
Street Commune/Sangkat District/Town/Khan

ខេត្ត/រាជធានី..... ប្រទេស.....
Province/Capital Country

^១ គណៈកម្មការមូលបត្រកម្ពុជា

¹ Securities and Exchange Commission of Cambodia

ជាអាណត្តិភាហកៈរបស់ ខ្ញុំ/យើងខ្ញុំ ដើម្បីចូលរួមក្នុងនាម ខ្ញុំ/យើងខ្ញុំ នៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៤ ដែលនឹងប្រព្រឹត្តិទៅ
as my/our proxy to attend on my/our behalf at the 4th General Meeting of Shareholders to be held

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០ ព្រឹក នៅស្នាក់ការ រ.ទ.ស.ភ ឬកាលបរិច្ឆេទ ពេលវេលា ទីកន្លែងណាមួយ
on 02nd May 2016 at 8:00 AM at PPWSA headquarters or such other date, time and place

ដែលមហាសន្និបាតនេះអាចប្រព្រឹត្តិទៅ។ រាល់សកម្មភាពទាំងឡាយរបស់អាណត្តិភាហកៈខាងលើ នៅក្នុងមហាសន្និបាតភាគហ៊ុនិកនេះ
as the Meeting may be held. Any acts performed by the above proxy in this General Meeting of Shareholders

ត្រូវបានចាត់ទុកថាជាសកម្មភាពតំណាងឱ្យ ខ្ញុំ/យើងខ្ញុំ ជាភាគហ៊ុនិករបស់ រ.ទ.ស.ភ ។
shall be deemed to be the actions performed by myself/ourselves as PPWSA's shareholder.

.....
ហត្ថលេខា និងត្រា^២ / Signature and stamp²

.....
ឈ្មោះភាគហ៊ុនិក / Shareholder Name

.....
ហត្ថលេខា និងត្រា^២ / Signature and stamp²

.....
ឈ្មោះអាណត្តិភាហកៈ (អ្នកតំណាង) / Proxy Name

^២ ក្នុងករណីភាគហ៊ុនិកជានីតិបុគ្គល
² In case of shareholder is institution